

“UW គឺជាសាលារៀនដែលរួមមានហ៊ុមព័ទ្ធទាំងអស់ដែល
មិនបានធ្វើឱ្យខ្ញុំជឿសម្រេចចំណាប់អារម្មណ៍របស់ខ្ញុំទៅលើអ្វីមួយ
ផ្សេងទៀតទេ។ ខ្ញុំមានឱកាស គំនិត និងបរិយាកាសនៃស្ថាប័នដ៏
មួយ — និងសហគមន៍ដែលរីកចំណង់តឹងរ៉ឹងនៃអ្វីតូចមួយ។”



Ammara Touch, '21
Kent, WA
ការសិក្សាជីវវិទ្យា និង
ការសិក្សាពី
ជនជាតិភាគតិចអាមេរិក

Letauaeletise Hunkin, '23
Spanaway, WA
ការសិក្សាពីជនជាតិភាគតិច
អាមេរិក និងនរវិទ្យា



“សហគមន៍របស់ខ្ញុំបានរកខ្ញុំឃើញ! សិស្សមកពីសម្ព័ន្ធសិស្ស
ប៉ូលីនេស៊ី (Polynesian Student Alliance) បានកំពុងតែ
ដើរជុំវិញបរិវេណសាលារៀន អំឡុងថ្ងៃផ្លាស់ប្តូរ និងបានមើល
ការខុសត្រូវលើខ្ញុំបានយ៉ាងល្អ។ ឥឡូវនេះ ពួកគេខ្លះគឺជា
មិត្តភក្តិដិតស្និទ្ធរបស់ខ្ញុំ។”

“ការដែលខ្ញុំបានស្គាល់ UW វាជាការសម្រេចចិត្តដ៏ត្រឹមត្រូវសម្រាប់ខ្ញុំ
ដោយសារតែវារួមបញ្ចូល របៀបដែលវាស្ថិតនៅមិនត្រឹមតែខ្ញុំ ប៉ុន្តែ
គ្រួសាររបស់ខ្ញុំផងដែរ។ វា បានស្ថិតនៅមួយរបស់ខ្ញុំជាភាសា
អេស្ប៉ាញ — ភាសារបស់គាត់។ ខ្ញុំមិនចាំបាច់ត្រូវបកប្រែនោះទេ។”



Rosario Ocampo, '22
Mt. Vernon, WA
ការអនុវត្តន៍ហេបាយ
និងទស្សនវិជ្ជា

ជាភាសាផ្ទាល់ខ្លួនរបស់ពួកគេ

ឯកអគ្គរដ្ឋទូតសិស្សនិស្សិតសេវាសាធារណៈខាងក្រៅ និងការជ្រើសរើសបុគ្គលិកថ្មីពហុវប្បធម៌
(MULTICULTURAL OUTREACH & RECRUITMENT, MOR)

Julia Jannon-Shields, '21
Santa Clara, CA
ផ្នែកទំនាក់ទំនង និង CEP
(community, environment
and planning (សហគមន៍,
បរិស្ថាន និងការធ្វើផែនការ))



Andy V. Manzano, '23
Palmdale, CA
រដ្ឋបាលពាណិជ្ជកម្ម និង
ភាពផ្សេងៗគ្នា



“ខ្ញុំពិតជាមិនដឹងពីវិធី— ឬ ថាតើ — ខ្ញុំនឹងអាចលែលក
ចំណាយលើការអប់រំថ្នាក់ខ្ពស់សិក្សារបស់ខ្ញុំឬអត់នោះ
ទេ។ អ្វីគ្រប់យ៉ាងបានផ្លាស់ប្តូរនៅថ្ងៃដែលបុគ្គល MOR ដ៏
អស្ចារ្យបានហុចអោយខ្ញុំនូវសៀវភៅអាហារូបករណ៍តម្រូវ
តាមបុគ្គលរបស់ខ្ញុំ។”

“ក្នុងកិច្ចសម្ភាសន៍ជាមួយបណ្តាក្រុមហ៊ុន, អ្នក
សម្ភាសន៍របស់ខ្ញុំ មានក្តីរើបចំពោះបទពិសោធន៍
ដែលខ្ញុំមាននៅពេលកន្លងទៅនៅ
UW។”

Tina Nguyen, '22
Seattle, WA
ផ្នែកព័ត៌មានវិទ្យា និង
ចិត្តវិទ្យា



Jordan Crawford (Kuskokwim), '21
Black Diamond, WA
ផ្នែករដ្ឋបាលពាណិជ្ជកម្ម (វិទ្យា)



Mahilet Abraha, '23
Shoreline, WA
ផ្នែកគ្រប់គ្រងធនធានមនុស្ស
និងប្រព័ន្ធព័ត៌មាន



Favian Mares, '22
Toppenish, WA
ការអប់រំ សហគមន៍ និង
អង្គការ



ធៀបលើក្តីសុបិនរបស់អ្នក។
យើងធៀប។



ប្រែក្លាយក្តីសុបិនរបស់អ្នកឱ្យ ទៅជាការពិត

យើងដឹងថា អ្នកមានក្តីសុបិនធំធេង និងកំពុងខិតខំធ្វើការដើម្បីសម្រេចវា។ ដោយសារតែអ្នកខ្វល់ខ្វាយអំពីជីវិតបន្ទាប់ពីវិទ្យាល័យ យើងអញ្ជើញអ្នកឱ្យសិក្សាអំពីសាកលវិទ្យាល័យវ៉ាស៊ីនតោន ដែលសុបិនទាំងនោះអាចក្លាយជាការពិត។

ក្រុមការងារសេវាសាធារណៈខាងក្រៅ និងការជ្រើសរើសបុគ្គលិកថ្មីពហុវប្បធម៌ (Multicultural Outreach & Recruitment, MOR) គឺនៅទីនេះដើម្បីជាដៃគូរបស់អ្នក និងជាអ្នកដឹកនាំសាទរធំបំផុតរបស់អ្នក។ ភ្ជាប់ទំនាក់ទំនងជាមួយទីប្រឹក្សាទទួលស្គាល់ MOR របស់យើងនៅថ្ងៃនេះ។ ពួកគេត្រៀមខ្លួនឆ្លើយសំណួរផ្សេងៗអំពីដំណើរការពាក្យសុំ ជំនួយហិរញ្ញវត្ថុ និងលើសពីនេះ។ ហើយនៅពេលអ្នកក្លាយជា Husky ផ្លូវការ, ការិយាល័យកិច្ចការជនជាតិភាគតិច និងភាពផ្សេងគ្នា គឺត្រូវបានវិនិយោគលើភាពជោគជ័យរបស់អ្នក តាមគ្រប់វិធីចំពោះការបញ្ចប់ការសិក្សា។

យើងគឺរំភើបមែនទែនអំពីអនាគតរបស់អ្នក — ហើយយើងមិនអាចរង់ចាំធ្វើឱ្យ UW ជាផ្នែកនៃដំណើររបស់អ្នក។ ចូលរួមជាមួយយើង។



UNIVERSITY of WASHINGTON

MULTICULTURAL OUTREACH & RECRUITMENT

Office of Minority Affairs & Diversity

University of Washington
Multicultural Outreach & Recruitment
Box 355845
Seattle, WA 98195

(206) 221-6463

reach@uw.edu

depts.washington.edu/reach

📷 @uwmor

🐦 @uwomadmor

📘 @uwmor

“

ការចូលទៅមហាវិទ្យាល័យនឹងបើកទ្វារ
ទៅរកបណ្តាឱកាសដែលមិនអាចរកបាន
សម្រាប់យើងក្នុងនាមជាក្រុមគ្រួសារ
អន្តោប្រវេសន៍ដែលមានប្រាក់ចំណូលទាប។
ខ្ញុំមកកាន់ UW ដោយសារតែវាបានផ្តល់ជូន
កម្មវិធីទាំងអស់ដែលខ្ញុំចាប់អារម្មណ៍លើ
– និងជំនួយហិរញ្ញវត្ថុច្រើនបំផុត។

”



Favian Mares, '22
Toppenish, WA
ការអប់រំ សហគមន៍ និង
អង្គការ

ហ៊ានសុបិន

តោះធ្វើឱ្យថ្នាក់មហាវិទ្យាល័យកាន់តែងាយស្រួល

ថាគជអ្នកទើបតែចាប់ផ្ដើមគិតអំពីវា ឬបានរកឃើញរួចហើយឬយ៉ាងណា ថ្នាក់មហាវិទ្យាល័យនៃក្ដីសុបិនរបស់អ្នក យើងដឹងថា វាមានភាពស្មុគស្មាញ។ ដូច្នេះនេះជាការសន្យារបស់យើង៖ មិនថាអ្នកកំពុងស្ថិតក្នុងការធ្វើដំណើររបស់អ្នក យើងនឹងនាំផ្លូវអ្នក ហើយជួយអ្នកធ្វើឱ្យវាដំណើរការ។ អ្នកមានចំណែកនៅ UW — ហើយយើងចង់ឃើញអ្នកនៅទីនេះ។

UW គឺសម្រាប់អ្នក

ពី Puget Sound ដល់ Spokane, Bellingham ដល់ Walla Walla និង ហ្សូសពីហ្គីងឡៀត, UW មានមោទនភាពក្លាយជាសាកលវិទ្យាល័យសម្រាប់ពលរដ្ឋរ៉ាំរ៉ៃនានាទាំងអស់។ ក្នុងឆ្នាំ 2020, យើងបានស្វាគមន៍ចំនួនជាកំណត់ត្រាមួយនៃសិស្សឆ្នាំទីមួយពី បណ្ដាសហគមន៍ដែលតំណាង — រួមទាំងសិស្សជាច្រើនដែលជាកូនដំបូងក្នុង ក្រុមគ្រួសាររបស់ពួកគេដែលចូលរៀនថ្នាក់មហាវិទ្យាល័យរយៈពេលបួនឆ្នាំ។ គ្រួសារ Husky ដ៏ធំប្លែកពីគេរបស់យើង មានទីកន្លែងសម្រាប់អ្នក។

29%

ក្នុងចំណោម Huskies 1 នៅ UW គឺជានិស្សិតមហាវិទ្យាល័យជំនាន់ទីមួយ។

70%

ក្នុងចំណោមនិស្សិត UW ត្រូវបានជួលឱ្យធ្វើការក្នុងពេលប្រាំមួយខែបន្ទាប់ពីបញ្ចប់ការសិក្សា។



ដើម្បីបញ្ចប់បន្ទាត់

ការគាំទ្ររបស់យើងមិនបញ្ចប់នៅពេលអ្នកទទួលបានលិខិតផ្តល់ជូនរបស់អ្នកនោះទេ។ និស្សិតច្រើនទៀតចាប់ពីក្រុមដែលតំណាងតិចបញ្ចប់ការសិក្សាពីបរិវេន UW ក្នុងទីក្រុង Seattle ជាងពិស្តាប័នសាធារណៈបួនឆ្នាំផ្សេងទៀតណាមួយក្នុងរដ្ឋវ៉ាស៊ីនតោន។ យើងរំកិលរីករាយដែលឃើញអ្នកចាប់ផ្តើមអាជីពរបស់អ្នក និងធ្វើឱ្យមានភាពខុសគ្នាក្នុងពិភពលោក ហើយយើងចង់ធានាថា ការប្រឹងប្រែងរបស់អ្នកទទួលបានផលតបស្នងវិញ។

ក្រុមតំណាងតិចរួមទាំងនិស្សិតនៃពណ៌សម្បុរ (ជនជាតិអាមេរិកឥណ្ឌា/ជនជាតិដើមអាណូស្តា អាមេរិកស្បែកខ្មៅ/អាមេរិកដើមកំណត់ អាហ្វ្រិក ហ៊ីស្ប៉ានិក/ឡាទីណូ ជនជាតិដើមហាវ៉ៃ/អ្នកកោះប៉ាស៊ីហ្វិក និងជនជាតិអាស៊ីអាគ្នេយ៍) ផងដែរនិស្សិតពីបណ្តាក្រុមដែលឱ្យមានសេរីភាពជាប្រវត្តិសាស្ត្រពីការអប់រំកម្រិតខ្ពស់។

“
មានសហគមន៍តូចៗជាច្រើនមែនទែងនៅក្នុងបរិវេន។
ខ្ញុំមានសំណាងដែលរកឃើញរបស់ខ្ញុំយ៉ាងឆាប់រហ័ស
ដោយសារតែកម្មវិធីដែល UW ផ្តល់ជូន ដូច្នោះមាន
មនុស្សដែលស្គាល់រួចហើយ។
”



Mahilet Abraha, '23
Shoreline, WA
ផ្នែកគ្រប់គ្រងធនធាន
មនុស្សនិងប្រព័ន្ធព័ត៌មាន

ពោះធ្វើឱ្យវាអាចទៅរួច

ការជជែកពីប្រាក់

ជំនឿសាមញ្ញ៖ អាហារូបករណ៍ គឺសម្រាប់តែនិស្សិតកំពូលៗ និងអត្តពលិកប៉ុណ្ណោះ។

ការពិត៖ UW ស្វាគមន៍អ្នកដែលលាភ្នាក់ និងអត្តពលិកតំណាងសាកលវិទ្យាល័យ — ប៉ុន្តែយើងមានឱកាសអាហារូបករណ៍ និងការអនុញ្ញាតដែលបានរចនាសម្រាប់និស្សិតទាំងអស់។

ជំនឿសាមញ្ញ៖ ការចូលរៀនមហាវិទ្យាល័យមានន័យរាប់តោននៃកម្ចីនិស្សិត។

ការពិត៖ និស្សិត UW បញ្ចប់ការសិក្សាជាមួយបំណុលតិចជាងចំនួនជាមធ្យមថ្នាក់ជាតិ — និង 63% នៃនិស្សិតបញ្ចប់ការសិក្សាដោយមិនមានបំណុលដែលស្គាល់។

ការបង់ប្រាក់សម្រាប់មហាវិទ្យាល័យមិនគួរធ្វើឱ្យខាតដល់ធនាគារនោះទេ។ ពីអាហារូបករណ៍ និងការអនុញ្ញាតដល់មុខតំណែងការងារ-ការសិក្សា មានជម្រើសជាច្រើន។ ទីប្រឹក្សាហិរញ្ញវត្ថុរបស់យើងនឹងជួយអ្នក និងគ្រួសាររបស់អ្នកដឹកនាំដំណើរការ ដើម្បីឱ្យអ្នកអាចផ្តល់ហិរញ្ញវត្ថុដល់ការអប់រំរបស់អ្នក និងបញ្ចប់ការសិក្សាដោយមានបំណុលតិចជាង។

\$400

លាន
ដោយផ្តល់ជាប្រចាំ
ឆ្នាំលើជំនួយហិរញ្ញវត្ថុ

#1

មហាវិទ្យាល័យ
ការនោះផ្តល់ផល
យ៉ាងច្រើនបំផុត

(CNBC Make It)



HUSKY PROMISE របស់យើង

Husky Promise របស់យើងគឺជាការធានារបស់យើងដល់និស្សិតរដ្ឋភាសាស៊ីនគោន៖ យើងនឹងមិនអនុញ្ញាតឱ្យមានការប្រឈមហិរញ្ញវត្ថុ លើវិធីទទួលបានកម្រិត UW ។ ប្រសិនបើអ្នកមានសិទ្ធិទទួល Husky Promise, ថ្លៃសិក្សារបស់អ្នកនឹងត្រូវបានគ្របដណ្តប់ទាំង ស្រុង (ការនោះគឺត្រឹមត្រូវ — គ្របដណ្តប់ទាំងស្រុង!) រយៈពេលបួនឆ្នាំ។ រាល់ឆ្នាំ និស្សិតភាសាស៊ីនគោនស្ទើរតែ 10,000 នាក់ មិនបាន បង់ថ្លៃសិក្សាដល់ UW ទេ, សូមអរគុណដល់ Husky Promise ។ ការនោះជារូបអ្នក។

ស្វែងរកបន្ថែម៖ uw.edu/huskypromise



Jordan Crawford (Kuskokwim), '21
Black Diamond, WA
ផ្នែករដ្ឋបាលពាណិជ្ជកម្ម (មីផ្សារ)

“
ខ្ញុំជាអ្នកទទួលអាហារូបករណ៍ភាពផ្សេងគ្នា
Costco អមជាមួយ Husky Promise និង
ការអនុញ្ញាតជាច្រើន។ ធនធានទាំងនេះបាន
គ្របដណ្តប់ថ្លៃចំណាយរបស់ខ្ញុំនៃការ
ចូលរៀននៅ UW – អ្វីមួយមិនអាចនឹង
ស្រមៃបានដែលមកពីគ្រួសារដែលបានតស៊ូ
ធ្វើឱ្យបំពេញបញ្ចប់បាន។
”

ស្វែងរកគ្រួសាររបស់អ្នក

ទីកន្លែងដែលអ្នកជាកម្មសិទ្ធិ

UW គឺមិនត្រឹមតែជាទីកន្លែង វាជាគ្រួសារ។ អ្នកអាចរកឃើញមនុស្សរបស់អ្នកក្នុងក្លឹបដែលមានសិស្សច្រើនជាង 1,000 នាក់ — ពីអង្គការវប្បធម៌ ទៅដល់ជីវិតក្រិក, កីឡាបាញ់ព្នួរទៅ acapella ។ អ្វីក៏ដោយដែលធ្វើឱ្យមានពន្លឺដល់ចំណាប់អារម្មណ៍របស់អ្នក ឱកាសផ្សេងៗគឺថាអ្នកនឹងរកឃើញអ្នកដទៃដែលចែករំលែកការរំជើបរំជួលរបស់អ្នក។

ផ្ទះទីពីររបស់អ្នក

បរិវេន UW គឺជាសហគមន៍មួយ — ហើយផ្ទះរបស់អ្នកគឺនៅឆ្ងាយពីផ្ទះ។ ទូទាំងបរិវេន អ្នកនឹងរកឃើញទីលំនៅដែលស្នាមមន៍ ពីសាលាស្នាក់នៅ ដល់មជ្ឈមណ្ឌលវប្បធម៌ជនជាតិភាគតិច Samuel E. Kelly (មជ្ឈមណ្ឌលវប្បធម៌មហារិទ្ធាល័យធំបំផុតក្នុងប្រទេស) និង **wetab?altx™** - ផ្ទះបញ្ជាវន្ត ទីលំនៅប្រមូលផ្តុំចន្ទាបទផ្ទះរឹងសម្រាប់និស្សិតអាមេរិកឥណ្ឌា និងជនជាតិដើមអាឡាស្កា។

សហគមន៍នៅក្រោយអ្នក

អ្នកនឹងមិនមែនជាខ្លួនឯងនៅ UW ឡើយ។ សូម្បីមុនពេលអ្នកមកដល់ទីនេះ អ្នកអាចពឹងផ្អែកលើអ្នកណែនាំដែលស្គាល់វាមើលទៅដូចនៅក្នុងរឿងរ៉ាវរបស់អ្នក។ ការិយាល័យកិច្ចការជនជាតិភាគតិច និងភាពផ្សេងគ្នានិងក្រុមការងារសេវាក្នុងសហគមន៍ និងការជ្រើសរើសបុគ្គលិកថ្មីបហវប្បធម៌ ធ្វើការដើម្បីបង្កើតបរិវេនភាពផ្សេងគ្នា ដែលរួមបញ្ចូលជាកន្លែងដែលអ្នករាល់គ្នាអាចទទួលបានជោគជ័យ។



អង្គការនិស្សិត និងវប្បធម៌ រួមមាន៖

សហជីពនិស្សិតស្បែកខ្មៅ

សម្ព័ន្ធនិស្សិតគាំពារពិការភាព

សមាគមន៍និស្សិតអាមេរិកដើមកំណើតហ្វីលីពីន

ប្រជាជាតិដំបូងនៅ UW

សមាគមន៍និស្សិតខ្មែរ

MEChA de UW

សម្ព័ន្ធនិស្សិតប៉ូលីនេស៊ី

ក្រុមពណ៌ស្វាយ

សម្ព័ន្ធមនុស្សពណ៌សម្បុរឃ្លែក


... និងជាច្រើនបន្ថែមទៀត!

“ ខ្ញុំភ័យខ្លាចដែលដឹងថាបហារិទ្ធស្វាយជាច្រើនគឺជាស្ថាប័នស្បែកស
 យ៉ាងលើសលប់ និងមានអារម្មណ៍ដូចជា ខ្ញុំមិនមែនជាកម្មសិទ្ធិ។ ភាព
 ស្រណុកបានមកពីការទទួលស្គាល់ថាខ្ញុំនឹងមិននៅម្នាក់ឯង ថា
 មានកម្មវិធីដូចជាការិយាល័យនៃកិច្ចការជនជាតិភាគតិច និងភាព
 ផ្សេងគ្នាដើម្បីគាំទ្រជំនាន់ទីមួយ, និស្សិតដែលតំណាងតិច។ ”



Ammara Touch, '21
 Kent, WA
 ការសិក្សាជីវវិទ្យា និង
 ការសិក្សាពីជនជាតិភាគ
 តិចអាមេរិក

UNIVERSITY of WASHINGTON
MULTICULTURAL OUTREACH & RECRUITMENT
BOX #355845
SEATTLE, WA 98195



FIRST LAST NAME
ADDRESS LINE 1
ADDRESS LINE 2
CITY, STATE ZIP

